

បត្តិទានគាថា

ពុទ្ធសាសនិកជនដលៃបានធ្វើកុសលអែណាមួយហើយ

បើមានប្រាថ្នានឹងអោយចំរើនផលានិសង្សដល់ខ្លួន

ដោយច្រើនឡើងទៀតនោះ គប្បីអុទ្ធិស ផ្សាយផលកុសល នោះដល់សត្វទាំងឡាយ

ដោយកុសលចិត្តជា

បុញ្ញកិរិយាវត្ថុម្យ៉ាងដែលហៅថា បត្តិទាន គឺកិរិយាអោយចំណែកដល់អ្នកដទៃ

ដោយបត្តិទានកថានេះដូ

ច្នេះថា

យំ កិញ្ចិ កុសលកម្មំ កត្វព្វំ កិរិយំ មម កាយេន វាចាមនសា តិទសេ សុគតំ កតំ យេ

សត្តាសញ្ញិនោ អត្ថិ យេ ច សត្តា អសញ្ញិនោ កតំ បុញ្ញផលំ មយ្ហំ សព្វេ ភាគីភវន្តុ តេ

យេ តំ កតំ សុវិទិតំ ទិន្នំ បុញ្ញផលំ មយា យេ ច តត្ថ ន ជានន្តិ ទេវា គន្ធានិ វេទយុំ សព្វេ

លោកម្ហិយេ សត្តា ជីវន្តាហារហេតុកា មនុញ្ញំ ភោជនំ សព្វេ លភន្តុ មម ចេតសាតិ

ប្រែថា : យំ កិញ្ចិ កុសលកម្មំ កត្វព្វំ កិរិយំ មម អំពើជាកុសលអែណាមួយដែលខ្ញុំ គប្បីធ្វើ

កាយេន វាចា

មនសា ដោយទ្វារទាំងបី គឺកាយវាចាចិត្ត តិទសេ សុគតំ កតំ អំពើជាកុសល ទាំងអស់នោះ

ដែលខ្ញុំបានធ្វើ

ហើយ ជាកុសល អាចនឹងនាំអោយទៅកើតក្នុងស្ថានត្រៃត្រឹង្សសូគិបាន យេ សត្តាសញ្ញិនោ

សត្វទាំងឡាយ

យអែណាគឺ មនុស្ស រឺទេវតា រឺព្រហ្ម ដែលជាសត្វមានសញ្ញាក្តី អត្ថិយេ ចសត្តា អសញ្ញិនោ

សត្វទាំងឡាយ

អែណា ជាអសញ្ញិសត្វ គឺសត្វអិតសញ្ញាក្តី កតំ បុញ្ញផលំ មឃ្នំសព្វេ ភាគី ភវនុ តេ

សត្វទាំងឡាយទាំងអស់

នោះចូរបានចំណែកផលនៃបុណ្យ ហើយ ចូរសោយផលនៃបុណ្យ ដែលខ្ញុំបានធ្វើហើយ

បានអុទ្ធិសជ្ឈាយ

អោយទៅនេះចុះ យេ ចតត្ថ នជានន្តិ ម្យ៉ាងទៀតបណ្តាសត្វទាំងនោះ

បើសត្វទាំងឡាយអែណាមិនបានដឹង

នូវបុណ្យដែលខ្ញុំបានធ្វើហើយនោះ ទេវា គន្ធា និវេទយុំ សូមទេវតាទាំងឡាយ

អញ្ជើញទៅអោយដំណឹង

ដល់សត្វទាំងឡាយនោះអោយបានដឹងថាជនអែណោះគេ បានធ្វើបុណ្យ

ហើយគេអុទ្ធិសជ្ឈាយផលបុណ្យ

នោះមកដល់អ្នកទាំងឡាយ អ្នកទាំង ឡាយ ចូរអនុមោទនាត្រេកអរ និងបុណ្យគេនោះចុះ សព្វ

លោកម្ចី

យេ សត្តាជីវន្តា ហារហេតុកា សត្វទាំងឡាយអែណាក្នុងលោកទាំងអស់

ដែលអាស្រ័យនូវអាហារ ហើយ

រស់នៅ មនុញ្ញំ ភោជនំ សព្វេ លភន្តុ មម ចេតសាតិ សត្វទាំងឡាយទាំងអ

ស់នោះចូរអោយបាននូវភោជន

ជាទីគាប់ចិត្ត ដែលសំរេចដោយបុណ្យវិទូ តាមចិត្ត ដែលខ្ញុំអុំអុំស ផ្សាយទៅអោយនេះចុះ។

បត្តិទានគាថា

យា ទេវតា សន្តិវិហារវាសនី ថូបេយេវ ពោធិយេវ តហី តហី តា ធម្មទានេន ភវន្ត បូជិតា
សោត្តី ករោន្តេធវិហារមណ្ឌល ថេរា ច មជ្ឈា នវកា ច ភិក្ខុវោ សារាមិកា ទានបតីអុបាសកា
គាមា ចទេសា និតមា ច អិស្សរា សប្បាណភូតា សុខិតា ភវន្ត តេ ជលាពុជាយេបិ ច អណ្ណ
សម្ភវា សំសេទជាតា អថវោបបាតិកា និយ្យានិកំ ធម្មវរំ បដិច្ច តេសព្វេបិ ទុក្ខស្ស ករោន្ត សំ
ខយំ។ ថាតុ ចិរំ សតំ ធម្មោ ធម្មធរា ច បុគ្គលា សង្ឃោ ហោតុ សម គ្មោ វអត្ថាយ ច ហិតាយ
ច អម្ពោ រក្ខតុ សទ្ធម្មោ សព្វេបិ ធម្មចារិនោ វុឌ្ឍិ សម្មាបុណេយ្យាម ធម្មារិយម្បវទិតេ

យា ទេវតា សន្តិវិហារវាសនី ថូបេយេវពោធិយេវ តហី តហី ទេវតាទាំងឡាយ

អែណាមានប្រក្រតីនៅ

ក្នុងទីវត្តជាទីនៅនៃសង្ឃអែដំខៀនព្រះសថូប អែដំខៀនព្រះពោធិព្រឹក្ស ក្នុងទីនោះ។ តា

ធម្មទានេន ភវន្ត

បូជិតា ទេវតាទាំងឡាយនោះជាបុគ្គលគឺយើងទាំងឡាយបូជាហើយ ដោយធម្មទាន សោត្តី

ករោន្តេធវិ

ហារ មណ្ឌលេ ចូរធ្វើនូវសេរីសួស្តីក្នុងមណ្ឌលនៃវត្ត ជាទីនៅនៃសង្ឃនេះ ថេរា ច មជ្ឈា នវកា ច

ភិក្ខុវោ

ភិក្ខុទាំងឡាយជាថេរៈក្តី ជាកណ្តាលក្តី ទើបនឹងបូសថ្មីក្តី សារាមិកា ទានបតី អុបាសកា

អុបាសក និងអុបាសិ

កាទាំងឡាយដែលជាម្ចាស់នៃទាន ព្រមទាំងអារាមិកជន គឺញោមវត្តក្តី គាមា ចទេសា និតមា ច
អិស្សរា

ជនទាំងឡាយដែលជាអ្នកស្រុកក្តី ជាអ្នកប្រទេសក្តី ជាអ្នកនិតមក្តី ដែលជាអិស្សរជនធំក្តី
សប្បណាភូតា

សុខិតាភវន្តុ តេ សត្វទាំងឡាយនោះៗ ចូរអោយបានដល់នូវសេចក្តីសុខ ជលាពុជា យេបិ ច
អណ្ណាសម្ពា

សំសេទជាតា អថវោបបាតិកា មួយវិញទៀត សត្វទាំងឡាយអែណា
ដែលជាជលាពុជៈកំណើតក្តី ដែលជា

អណ្ណជៈកំណើតក្តី ដែលជាសំសេទជៈកំណើតក្តី និយ្យានិកំ ធម្មវំ បដិច្ច តេ សព្វេបិ ទុក្ខស្ស
ករោន្តុ សំខ

យំ សត្វទាំងឡាយទាំងអស់នោះកាលបើបានអាស្រ័យនូវធម៌ដ៏ប្រសើរជានិយ្យានិកធម៌ហើយ
ចូរធ្វើនូវ

ធម៌ ជាគ្រឿងអស់ទៅនៃសេចក្តីទុក្ខចុះ ថាតុ ចិរំ សតំ ធម្មោ សូមអោយធម៌របស់សប្ប
រសទាំងឡាយ

ស្ថិតនៅអស់កាលយូរអង្វែងទៅ ធម្មធរា ច បុ គ្គលា បុគ្គលអ្នកទ្រ ទ្រង់នូវធម៌ទាំងឡាយ
(ចូរស្ថិតនៅអ

ស់កាលយូរអង្វែងទៅ) សង្ខោ ហោតុ សម គ្គោ វ សូមព្រះសង្ឃព្រមព្រៀងគ្នា អត្ថាយ ច
ហិតាយ ច ដើ

ម្បីសេចក្តីចំរើនផង ដើម្បីសេចក្តីសំរេចផលប្រយោជន៍ផង អម្ពេ វក្ខតុ សទ្ធម្មោ សព្វេបិ

ធម្មចារិនោ សូ

មព្រះសទ្ធម្មរក្សានូវយើងទាំងឡាយ សូមរក្សានូវអ្នកដែលប្រព្រឹត្តធម៌ទាំងឡាយទាំងអស់ផង

វុឌ្ឍិ សម្មា

បុណោយ្យាម ធម្មារិយម្បវេទិតេ

សូមយើងទាំងឡាយបានដល់នូវសេចក្តីចម្រើនក្នុងធម៌ដែលព្រះអរិយទាំង

ឡាយលោកសំដែងហើយ។

បត្តិទានគាថានេះ សំរាប់សូត្រចំពោះតែក្នុងទីវត្តអារាម ក្នុងកាលដែលចប់ធម៌ទេសនា

វីក្នុងវេលា

ដែលសូត្រធម៌ណាចប់ហើយ។

សុខាភិយាចនគាថាសង្ខេប

បសន្នា ហោន្តុ សព្វេចិ បាណិនោ ពុទ្ធសាសនេ សម្មា ធារំ បវេច្ឆន្តោ

កាលេទេវោ បវស្សតុ វុឌ្ឍិភារាយ សត្តានំ សមម្ពំ នេតុ មេទនី មាតា

បិតា ច អត្រជំ និច្ចំ រក្ខន្តិ បុត្តកំ អេវំ ធម្មេន រាជា នោ បដំ រក្ខន្តុ

បសន្នា ហោន្តុ សព្វេចិ បាណិនោ ពុទ្ធសាសនេ សត្វទាំងឡាយទាំងពួង ចូរជ្រះថ្លាក្នុង

ព្រះពុទ្ធសាសនា សម្មា

ធារំ បវេច្ឆន្តោ កាលេ ទេវោ បវស្សតុ វុឌ្ឍិភារាយ សត្តានំ សមម្ពំ នេតុ មេទនី

សូមអោយភ្ញៀវបង្គំរនូវ

ធារទឹកដ៏ប្រពៃ ចូរមង្គុរចុះក្នុងកាល ដ៏គួរ ចូរមណ្ឌាលអោយផែនដីសំរិទ្ធ

គឺថាចូរអោយមានជីវជាតិល្អឡើង

ដើម្បីអោយកើតសេចក្តីចម្រើនដល់សត្វទាំងឡាយ មាតា បិតា ច អត្រជំ និង ចំរុំ រក្ខត្តិ បុត្តកំ មាតាក្តី បិតាក្តី បី

បាច់រក្សាជានិច្ចនូវកូនតូច ជាកូនបង្កើត យ៉ាងណាមិញ អេរ៉ូ ធម្មេន រាជា នោ បដំ រក្ខត្តិ សព្វទា សូមព្រះប

រមក្សត្រទាំងឡាយ រក្សានូវប្រជាជនតាមគន្លងធម៌ ដូចជាមាតាបិតាបីបាច់រក្សាកូនដូច្នោះ
អោយបានសព្វ
កាលទៅហោង។

ធម៌នេះសំរាប់សូត្រក្នុងកាលចាប់ធម៌ទេសនា រឺចប់ព្រះបរិត្ត។